

របាយការណ៍វាយតម្លៃលទ្ធភាពសង  
លេខ: ០១០/២៥  
ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥

## ដូនពេញ អាហ្វ្រិក ខូអិលធីឌី

ចំណាត់ថ្នាក់ឥណទាន	កូដ	ព័ត៌មានសញ្ញាបណ្ណ	ព័ត៌មានបន្ថែម
ចំណាត់ថ្នាក់ឥណទានក្រុមហ៊ុន	khA	ទំហំ	រហូតដល់ ៥០ លានដុល្លារអាមេរិក
ទស្សនវិស័យ	ស្ថិរភាព	ចំនួននៃការទូទាត់	ទូទាត់ការប្រាក់ និងប្រាក់ដើមប្រចាំត្រីមាស
ចំណាត់ថ្នាក់ឥណទានសញ្ញាបណ្ណ	khAAA	រយៈពេលឥណទានប្រតិទាន	៨ឆ្នាំ (មានរយៈពេលអនុគ្រោះ ២ឆ្នាំ)
		ប្រភេទ	សញ្ញាបណ្ណមានបុគ្គលធានា
		អត្រាកម្ចី	១) ៥,២៥% ក្នុង១ឆ្នាំ
			២) ៩០ថ្ងៃជាមធ្យម SOFR+១,៦% (កំណត់ការប្រាក់ ទាបបំផុត ៤,០០% និងខ្ពស់បំផុត៦,០០%)
			៣) ៩០ថ្ងៃជាមធ្យម SOFR+១,៧%

**អ្នកវាយតម្លៃ:**

លោក ស៊ីសុវត្ថិ ចក្រភាព CFA  
s.chakara@ratingagencyofcambodia.com.kh  
(+៨៥៥) ១៧ ៣៩៨ ៧៧៧

លោក ពេជ្រ ម៉េងហ៊ុយ  
p.menghuy@ratingagencyofcambodia.com.kh  
(+៨៥៥) ១៧ ៩៩៣ ៣៣៧

កញ្ញា ពៅ ស៊ុនវណ្ណដេត  
p.sunvandeth@ratingagencyofcambodia.com.kh  
(+៨៥៥) ១៧ ៣១៨ ៧៧៧

កញ្ញា លីម អច្ចរាជេតី  
l.achhakrately@ratingagencyofcambodia.com.kh  
(+៨៥៥) ១៧ ២៥០ ៧៧៧

លោក ជូ ដេវីត  
z.david@ratingagencyofcambodia.com.kh  
(+៨៥៥) ៨៦ ៨៦៦ ១៩៨

### ហេតុផលសំខាន់ៗនៅក្រោយការវាយតម្លៃ

យើងផ្ដើមការវាយតម្លៃលទ្ធភាពសងរបស់ ដូនពេញ អាហ្វ្រិក ខូអិលធីឌី (ដែលហៅថា «DPA» ឬ «ក្រុមហ៊ុន») ដោយការផ្តល់ចំណាត់ថ្នាក់ឥណទានក្រុមហ៊ុន (ICR) គឺ «**khA**» (ចំណាត់ថ្នាក់ជាតិ) ដែលនៅក្នុងបរិបទកម្ពុជាបង្ហាញនូវ «សមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែពេលខ្លះអាចងាយទទួលបានការផ្លាស់ប្តូរអវិជ្ជមានក្នុងកាលៈទេសៈ និងបរិយាកាសសេដ្ឋកិច្ច» ។

ការវាយតម្លៃចំណាត់ថ្នាក់ឥណទានក្រុមហ៊ុនផ្សំដោយសមាសភាគពីរ៖ ទម្រង់ឥណទានឯករាជ្យ (SACP) និងកត្តាគាំទ្រខាងក្រៅ (ESF) ។ ទម្រង់ឥណទានឯករាជ្យ របស់ DPA វិភាគលើហានិភ័យពាណិជ្ជកម្ម និងហានិភ័យហិរញ្ញវត្ថុ ។ សម្រាប់ DPA ចំណាត់ថ្នាក់ទម្រង់ឥណទានឯករាជ្យ គឺ «**khBBB**» បង្ហាញពីទម្រង់ «ហានិភ័យទាប» ។

កត្តាគាំទ្រខាងក្រៅ គឺត្រូវបានបង្កើតឡើងដោយកាតព្វកិច្ចជា ក្រុមហ៊ុនមេ ឬក្រុមហ៊ុន ហូលឌីង (ការគាំទ្រគ្រប់) ឬ ដោយ ស្ថាប័នពាក់ព័ន្ធនឹងរាជរដ្ឋាភិបាល (ការគាំទ្រពីប្រទេស) ។ ក្នុងករណី DPA កត្តាគាំទ្រខាងក្រៅគឺ «ខ្លាំង» ដែលត្រូវបានអនុវត្តចំពោះការគាំទ្រពី THACO GROUP ។ ដូច្នេះ ចំណាត់ថ្នាក់ឥណទានក្រុមហ៊ុនត្រូវបានបង្កើនទៅ «**khA**» ។

មូលបត្របំណុលទាំងបីត្រូវបានធានាដោយ GuarantCo ដែលជាអង្គការទទួលបានការវាយតម្លៃ «**A1**» ដោយ Moody's និង «**AA-**» ដោយ Fitch Ratings ។ តាមទស្សនៈរបស់យើង កិច្ចព្រមព្រៀងធានាបង្ហាញអំពីភាពត្រឹមត្រូវនៃការជំនួសឥណទានពី ICR នៃ DPA ទៅ ICR នៃ GuarantCo ។ ក្នុងករណីមានការខកខាន ម្ចាស់បំណុលត្រូវបានការពារដោយការធានាដែលមិនអាចដកហូតបាន និងដោយគ្មានលក្ខខណ្ឌនៃការទូទាត់ទាន់ពេលវេលាពេញលេញ (ការប្រាក់ និងប្រាក់ដើម) ដោយ GuarantCo ។ ដូច្នេះ ការវាយតម្លៃឥណទានសញ្ញាបណ្ណគឺ «**khAAA**» (ចំណាត់ថ្នាក់ជាតិ) ។

ប្រាក់ចំណូលនៃការចេញមូលបត្របំណុលនឹងត្រូវបានប្រើដើម្បីផ្តល់មូលនិធិដល់សម្ភារៈកសិកម្ម ខណៈដែល DPA កំពុងរៀបចំរចនាសម្ព័ន្ធកសិដ្ឋាន និងដំណាំរបស់ខ្លួន ។



# ទស្សនវិស័យ

ទស្សនវិស័យសម្រាប់ ចំណាត់ថ្នាក់ឥណទាន DPA «ស្ថិរភាព» ។ ផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុននឹងប្រសើរឡើង ក្នុងការប្រកួតប្រជែងរបស់ក្រុមហ៊ុន និងអនុញ្ញាតឱ្យ ក្រុមហ៊ុន អាចទាញយកផលប្រយោជន៍ក្នុងការបង្កើតម្រូវការសម្រាប់ផ្នែកចេញប្រទេសចិន ។ អាណត្តិទាប លទ្ធភាពសងបំណុលគ្រប់គ្រាន់ និងការកែលម្អលទ្ធភាពរក ប្រាក់ចំណេញ គាំទ្រទម្រង់ហានិភ័យហិរញ្ញវត្ថុជីវិតមាំ ។

## កត្តាដែលមានឥទ្ធិពលលើបម្រែបម្រួលការវាយតម្លៃ

ការធ្វើឱ្យប្រសើរឡើងចំណាត់ថ្នាក់ គឺដោយសារការប្រសើរឡើងនៃប្រាក់ចំណូលរបស់ DPA និងការបង្កើតលំហូរសាច់ប្រាក់ នឹងក្លាយជាកត្តាសំខាន់ ។ នៅលើការធ្លាក់ចុះ នៅក្នុងបរិយាកាសសេដ្ឋកិច្ច ជាពិសេសតម្រូវការទីផ្សារនៅក្នុងប្រទេសចិន ឬការពន្យារពេលក្នុងផែនការអភិវឌ្ឍន៍របស់ DPA អាចបង្កឱ្យមានការវាយ តម្លៃសារជាថ្មី ។

ជាចុងក្រោយ BCR ត្រូវបានកំណត់ដោយការវាយតម្លៃឥណទានសកលរបស់ GuarantCo (A1 ដោយ Moody's និង AA- ដោយ Fitch Ratings) ដែលយើងផ្តល់ចំ- ណាត់ថ្នាក់ឥណទាន «khAAA» នៅលើមាត្រដ្ឋានជាតិរបស់យើង ដូច្នេះការអភិវឌ្ឍន៍អវិជ្ជមានអាចនាំឱ្យយើងវាយតម្លៃ BCR ឡើងវិញ ។

## បញ្ហាដែលត្រូវត្រួតពិនិត្យ

កម្មវិធីរៀបចំរចនាសម្ព័ន្ធ និងការវិនិយោគឡើងវិញដែលបានបញ្ចប់ដោយជោគជ័យ គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុន និងសមត្ថភាពរបស់ខ្លួនក្នុងការបំពេញ កាតព្វកិច្ចបំណុលរបស់ខ្លួន ។ ការវិវត្តន៍នៃ 90-Day Average SOFR ជាការកំណត់ផ្នែកជំនួសការចំណាយការប្រាក់ដែលបង្កើនការប៉ះពាល់របស់ក្រុមហ៊ុនទៅនឹងកត្តា- ម៉ាក្រូសេដ្ឋកិច្ច ។

## សេចក្តីសង្ខេបអំពី ជូនពេញ អាហ្វ្រិក ខូអិលធីឌី

### ទិដ្ឋភាពទូទៅ

ក្រុមហ៊ុន DPA ដាំផ្លែឈើ (ចេក ម្កាស់ ស្វាយ) នៅលើដីសម្បទានសេដ្ឋកិច្ច (ELC) ៧.៣៧៦ ហិកតា ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា (RGC) សម្រាប់រយៈពេល ៥០ ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមរយៈពេល ២០ ឆ្នាំនៅក្នុងខេត្តរតនគិរី ។ ប្រភពចំណូលចម្បងរបស់ DPA គឺការនាំចេញផ្លែចេកទៅប្រទេសចិន ។ ដំណាំម្កាស់ត្រូវបាន គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ។ ក្រុមហ៊ុនត្រូវបានរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយ THACO Group ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម ដែលជាម្ចាស់ចុង- ក្រោយរបស់ខ្លួន និងជាមួយក្រុមហ៊ុនក្នុងគ្រុបផ្សេងទៀតតាមរយៈកិច្ចសន្យាផ្តាច់មុខ និងការផ្គត់ផ្គង់ ការគាំទ្រ និងការរៀបចំការដឹកជញ្ជូនផ្សេងទៀត ។

គិតត្រឹមខែមីនា ឆ្នាំ ២០២៥ DPA បានដំណើរការត្រឹមតែ ១៦% នៃដីសម្បទានរបស់ខ្លួន ។ ដំបូងឡើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដើម្បីដាំដុះកៅស៊ូ DPA បានប្តូរទៅ ជាការដាំដំណាំហូបផ្លែ នៅឆ្នាំ ២០១៧ ដោយសារប្រភេទដីនេះសមស្របជាងសម្រាប់ប្រភេទដំណាំទាំងនោះ ។ នៅឆ្នាំ ២០២៤ ដល់២០២៥ កម្មវិធីរៀបចំរចនាសម្ព័ន្ធ និង ការ- វិនិយោគឡើងវិញយ៉ាងខ្លាំងក្លាដែលកំពុងដំណើរការជាមួយនឹងការជំនួសដើមឈើដែលផ្តល់ទិន្នផលទាបជាមួយនឹងពូជចេកដែលមានគុណភាពខ្ពស់ថ្មីដែលសមស្របតាមស្ត- ង់ដារទីផ្សារនាំចេញកាន់តែប្រសើរ ។ ការពង្រីកបន្ថែមលើផ្ទៃដីដាំដុះ គ្រោងនឹងបញ្ចប់ទាំងស្រុង និងប្រើប្រាស់ដីនៅឆ្នាំ២០២៨ ។

ការចេញមូលបត្របំណុលសរុបគឺរហូតដល់ ៥០ លានដុល្លារអាមេរិក ដែលរួមមានសញ្ញាបណ្ណធានាចំនួន៣ ជាមួយនឹងការរួមបញ្ចូលគ្នានៃអត្រាការប្រាក់ថេរ និងអណ្តែត ។ ប្រាក់ចំណូលនឹងត្រូវប្រើដើម្បីផ្តល់មូលនិធិដល់សម្ភារៈកសិកម្មដែលបានជ្រើសរើស ។

### ការប្រតិបត្តិ

ដោយទទួលបានកំណត់ត្រារយៈពេលខ្លីសម្រាប់ការដាំដុះផ្លែឈើ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលកំពុងបន្ត និន្នាការក្នុងការអនុវត្តប្រតិបត្តិការ និងហិរញ្ញវត្ថុមិនមានអត្ត- ន័យខ្លាំងនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការអនុវត្តផែនការអភិវឌ្ឍន៍ទទួលបានជោគជ័យ នោះផលិតកម្មរបស់ DPA គួរតែលើសពី ២៩០.០០០ តោន ដែល បង្កើតប្រាក់ចំណូលប្រហែល ១៩០ លានដុល្លារអាមេរិក ជាមួយនឹងកម្រិតប្រាក់ចំណេញប្រតិបត្តិការពី ២០% ទៅ ២៥% ។

**សម្គាល់៖** នេះគឺជាការវាយតម្លៃឥណទានបណ្តោះអាសន្ន ។ ការបញ្ជាក់គិតនៅក្រោមការបោះឆ្នោតរបស់គណៈកម្មាធិការវាយតម្លៃ និងលើឯកសារចុងក្រោយដែលមិនមាន ភាពខុសគ្នាខ្លាំងពីឯកសារដែលបានផ្តល់ឱ្យយើងក្នុងការសរសេររបាយការណ៍នេះ ។



# របាយការណ៍ហិរញ្ញវត្ថុសង្ខេប

រាល់ចំនួនទឹកប្រាក់ត្រូវបានគិតជាដុល្លារអាមេរិក លើកលែងតែមានចែងផ្សេងទៀត៖

	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ មិនរងសវនកម្ម	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ មិនរងសវនកម្ម	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ រងសវនកម្ម	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ រងសវនកម្ម
<b>របាយការណ៍ចំណេញ/ខាត</b>				
ចំណូល	៣០.៥៤៥.២១៤	២៥.៧៤៩.២៣០	២៩.៤៥៩.៩៥៥	៦.០២៤.៣៩២
ថ្លៃដើម	(២២.៨០៨.៦១៩)	(២៤.៣៦៩.៨៣២)	(២៧.៥៣១.៣៣២)	(២.៨៣៩.០៩៦)
<b>ចំណេញដុល</b>	<b>៧.៧៣៦.៥៩៤</b>	<b>១.៣៧៩.៣៩៨</b>	<b>១.៩២៨.៦២៣</b>	<b>៣.១៨៥.២៩៦</b>
ចំណូលផ្សេងទៀត	(២.៥៧៩)	១១៧.៦៦០	៧១៧.៩៩៤	១.៧៦៨.៨២៥
ចំណាយរដ្ឋបាលទូទៅ	(១.៨០០.៥៩៦)	(១.៨៨១.៦២២)	(១.២០២.៨៥១)	(៥៣១.២៧៨)
<b>ចំណេញ (ខាត) ពីប្រតិបត្តិការ</b>	<b>៥.៤៦៥.៤១៩</b>	<b>(៣៨៥.៥៦៤)</b>	<b>១.៤៤៣.៧៦៦</b>	<b>៤.៤២២.៨៤៣</b>
ចំណាយហិរញ្ញវត្ថុ	(៣២.៧៣៨)	(៣៨.១៦៨)	(៤០១.៦៣០)	(៣៦៥.០៩៤)
<b>ចំណេញមុនពេលបង់ពន្ធ</b>	<b>៥.៤៣២.៦៨១</b>	<b>(៤២៣.៧៣២)</b>	<b>១.០៤២.១៣៦</b>	<b>៤.០៥៧.៧៤៩</b>
ពន្ធលើប្រាក់ចំណូល	-	-	-	(៨៨៣.៦៦២)
<b>ប្រាក់ចំណេញ/(ការខាតបង់) សម្រាប់ ការិយបរិច្ឆេទ</b>	<b>៥.៤៣២.៦៨១</b>	<b>(៤២៣.៧៣២)</b>	<b>១.០៤២.១៣៦</b>	<b>៣.១៧៤.០៨៧</b>
<b>របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</b>				
<b>ទ្រព្យសកម្ម</b>				
សាច់ប្រាក់ និងសមតុល្យធានាការ	(៥៤.០២៥)	១.៩១០.៧៤៦	៩៩.២២៤	១២១.២៣៥
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីទទួលផ្សេងៗ	៦.២១៧.១៨៧	៦០.៩៣៥.៦៧៧	៦៩.៦១៦.០៥២	៨១.១៣០.១៨៧
សន្និធិ	១៤.៨២៧.១២១	៥.៧៧៩.៥០៩	៥.៦៥៧.៥៦៧	៦.០៩២.៣៦០
ទ្រព្យផ្សេងទៀត	១០៤.៥៨៧	១.២២៦.៨៩៧	១.២៥៦.៧៤៤	១.៨៨២.៥១២
<b>ទ្រព្យសកម្មរយៈពេលខ្លី</b>	<b>២១.១៧៣.៩២០</b>	<b>៦៩.៨៥២.៨២៩</b>	<b>៧៦.១៥០.៥៩៧</b>	<b>៨៩.៩៧២.២៩៤</b>
បំណុល	-	-	២៥.៧៥៤.៥៥២	៤២.៨២៦.០៣៦
ទ្រព្យសម្បត្តិ និងគ្រឿងបរិក្ខារ	៦៩.៨០៣.៦៤៩	១០៤.២៦៧.០៩២	១២១.៤១៦.៥៦៧	១២១.២២៣.០៩១
កម្មវិធីកុំព្យូទ័រ	៩.១៦៣	៨.៤៨៤	៧.៨០៦	៧.១២៧
ការចំណាយបង់ប្រាក់ជាមុនរយៈពេលវែង	៩៥០.៧៩២	-	-	-
<b>ទ្រព្យសកម្មរយៈពេលវែងសរុប</b>	<b>៧០.៧៦៧.៦០៥</b>	<b>១០៤.២៧៥.៥៧៦</b>	<b>១៤៧.១៧៩.៩២៥</b>	<b>២០៤.០៥៦.២៥៤</b>
<b>ទ្រព្យសម្បត្តិ និង គ្រឿងបរិក្ខារ</b>	<b>៩១.៩៦៦.៥២៤</b>	<b>១៧៤.១២២.៤០៥</b>	<b>២២៣.៨០៨.៥២២</b>	<b>២៩៣.២៨២.៥០៨</b>
<b>បំណុល</b>				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មនិងគណនីត្រូវបង់ផ្សេងៗ	១០៤.២៤២.២៤៧	១០៤.៣០២.៥៩៧	១១១.៣១៩.៦២០	១៧៣.០៤៩.៦៨១
ថ្លៃបង់ពន្ធផ្សេងទៀត	-	-	-	២៥៩.០៥៥
ប្រាក់កម្ចី	-	-	១៤.៥៧៧.៦៦៥	១៨.៨៨៨.៤៨៤
កាតព្វកិច្ចច្បាប់	៣.៨៧០	-	-	-
<b>បំណុលរយៈពេលវែងសរុប</b>	<b>១០៤.២៤៦.១១៧</b>	<b>១០៤.៣០២.៥៩៧</b>	<b>១២៥.៩០៧.២៨៥</b>	<b>១៩២.១៩៧.២៤០</b>
<b>មូលធន</b>				
ដើមទុន	១៤.៧៥១.៧៥២	៩៧.២៧៩.៨៨៣	១២៤.៣២៣.១៧៦	១២៤.៣២៣.១៧៦
ការខាតបង់បង្ក	(២៧.០៣១.៣៤៤)	(២៧.៤៥៤.០៧៥)	(២៦.៤១១.៩៣៩)	(២៣.១៩៧.៨៥២)
<b>មូលធនសរុប</b>	<b>(១២.២៧៩.៥៩២)</b>	<b>៦៩.៨២៥.៨០៨</b>	<b>៩៧.៩១១.២៣៧</b>	<b>១០១.១២៥.៣២៤</b>
<b>បំណុលនិងមូលធនសរុប</b>	<b>៩១.៩៦៦.៥២៤</b>	<b>១៧៤.១២២.៤០៥</b>	<b>២២៣.៨០៨.៥២២</b>	<b>២៩៣.២៨២.៥០៨</b>
<b>ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១</b>	<b>ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២</b>	<b>ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣</b>	<b>ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤</b>	
<b>មិនរងសវនកម្ម</b>	<b>មិនរងសវនកម្ម</b>	<b>រងសវនកម្ម</b>	<b>រងសវនកម្ម</b>	
<b>របាយការណ៍លំហូរសាច់ប្រាក់</b>				
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ	(៩៦.៤៧៧)	(៥១.៥៤៦.៨១០)	៦.២៦៥.៦៧៤	៥៩.៤៧២.១៥៧
សាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ	(១០៦.៨៣៩)	(២៩.១២៤.៦០០)	(២៣.៩៤៣.៦០២)	(៤៦.៦៥៩.៤៨៥)
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន	៨២.៥២៨.១៣១	១៥.៨៦៦.៤០៦	(១២.៨០០.៧០១)	-
<b>(តំហយ)/កំណើន សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ</b>	<b>(២០.៧៧៨)</b>	<b>១.៥៩៥.៧២១</b>	<b>(១.៨៣៨.៦២៧)</b>	<b>(២៣.០១១)</b>

©ក្រុមហ៊ុនស្រុកយ៉ាងដោយក្រុមហ៊ុនភេសជ្ជៈ អេស៊ី អេស៊ី អេស៊ី (ខេមបូឌា) ម.ក ឆ្នាំ ២០២៥

©Copyright 2025, RATING AGENCY OF (CAMBODIA) PLC. All rights reserved.

អាសយដ្ឋាន៖ អគារលេខ២៤៦, មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់បឹងកេងកង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Address: #246, Preah Monivong Blvd, Village 10, Sangkat Boeung Raing, Khan Daun Penh, Phnom Penh, Kingdom of Cambodia

ទូរស័ព្ទ៖ (៨៥៥) ២៣ ៩០២ ៤០៨

សារអេឡិចត្រូនិច៖ info@ratingagencyofcambodia.com.kh

Phone: (+855)23 902 408

Email: info@ratingagencyofcambodia.com.kh



RAC website

និយមន័យចំណាត់ថ្នាក់ឥណទាន

ចំណាត់ថ្នាក់វាយតម្លៃឥណទាន(ចំណាត់ថ្នាក់ជាតិ)			
ចំណាត់ថ្នាក់ជាតិ	និយមន័យ		
khAAA	សមត្ថភាពខ្លាំងណាស់ក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ	១	ហានិភ័យទាបណាស់
khAA	សមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ	២	
khA	សមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែពេលខ្លះអាចងាយទទួលបានការផ្លាស់ប្តូរអវិជ្ជមានក្នុងកាលៈទេសៈ និងបរិយាកាសសេដ្ឋកិច្ច	៣	ហានិភ័យទាប
khBBB	សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមានភាពងាយនឹងទទួលបានការផ្លាស់ប្តូរអវិជ្ជមានក្នុងកាលៈទេសៈ និងបរិយាកាសសេដ្ឋកិច្ច	៤	
khBB	សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែងាយរងគ្រោះជាងទៅតាមការផ្លាស់ប្តូរអវិជ្ជមាននៅក្នុងកាលៈទេសៈ និងបរិយាកាសសេដ្ឋកិច្ច	៥	ហានិភ័យមធ្យម
khB	សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ ប៉ុន្តែទំនងជារងផលប៉ះពាល់ដោយការផ្លាស់ប្តូរអវិជ្ជមាននៅក្នុងកាលៈទេសៈ និងបរិយាកាសសេដ្ឋកិច្ច	៦	
khCCC	សមត្ថភាពបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ អាស្រ័យលើលក្ខខណ្ឌអាជីវកម្ម ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអំណោយផល	៧	ហានិភ័យខ្ពស់
khCC	សមត្ថភាពខ្សោយក្នុងការបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ	៨	
khC	ទំនងជាមិនអាចបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ	៩	ហានិភ័យខ្ពស់
khD	មិនអាចបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ មួយផ្នែក ឬ ទាំងអស់	១០	ណាស់

សម្គាល់៖

ព័ត៌មាន និងទិន្នន័យស្ថិតិនៅទីនេះត្រូវបានទទួលបានពីប្រភពដែលយើងជឿថាអាចទុកចិត្តបាន។ ព័ត៌មានបែបនេះមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ ហើយយើងមិនតំណាង ឬការធានាចំពោះភាពត្រឹមត្រូវច្បាស់លាស់ និងភាពពេញលេញរបស់ព័ត៌មានឡើយ។ រាល់មតិ ឬការប៉ាន់ប្រមាណនៅទីនេះត្រូវបានផ្តល់ជូនដោយសេរី មិនមានការធានាឡើយ។ រាល់ការដាក់ពិន្ទុ មតិ ការប៉ាន់ប្រមាណ ការព្យាករណ៍ ឬការវាយតម្លៃហានិភ័យនៅទីនេះ បង្កើតជាភារកិច្ចសម្រាប់អ្នកប្រើប្រាស់នេះ ហើយមិនអាចមានការធានាថា លទ្ធផល ឬព្រឹត្តិការណ៍នាពេលអនាគតនឹងមានភាពស្មើគ្នាជាមួយនឹងការដាក់ពិន្ទុ មតិ ការប៉ាន់ប្រមាណ ការព្យាករណ៍ ឬការវាយតម្លៃហានិភ័យណាមួយឡើយ។ ព័ត៌មាននៅក្នុងកសាវនេះគឺអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹង ភាពត្រឹមត្រូវច្បាស់លាស់របស់វាមិនត្រូវបានធានាទេ វាអាចមិនពេញលេញ ឬប្រែប្រួល ហើយវាប្រហែលជាមិនមែនព័ត៌មានទាំងអស់ទាក់ទងនឹងក្រុមហ៊ុន (ឬក្រុមហ៊ុនច្រើន) ដែលយោងទៅតាមរបាយការណ៍នេះទេ ហើយ RAC មិនស្ថិតនៅក្រោមកាតព្វកិច្ច ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅក្នុងរបាយការណ៍នេះផងដែរ។ ក្នុងវិសាលភាពដែលបានអនុញ្ញាតដោយច្បាប់ RAC និងនាយក បុគ្គលិក ភ្នាក់ងារ និងអ្នកតំណាងរបស់ខ្លួនមិនទទួលខុសត្រូវចំពោះការខូចខាត ដោយផ្ទាល់ ឬសំណងណាមួយចំពោះបុគ្គល ឬអង្គការណាមួយ រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ដោយការធ្វើសម្រេចសេរីរបស់អង្គការណាមួយនៅក្នុងផ្នែកនៃ ប្របញ្ជាអានុណាមួយនៅក្នុង ឬលើសពីការគ្រប់គ្រងរបស់ RAC ឬនាយក បុគ្គលិក ភ្នាក់ងារ និងអ្នកតំណាងណាមួយរបស់ខ្លួន ដែលកើតឡើងពី ឬពាក់ព័ន្ធនឹងព័ត៌មានដែលមាននៅទីនេះ ឬ ការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់ព័ត៌មានបែបនេះ។

